

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រដ្ឋបាលជលផល

កម្មវិធីជំរុញកំណើនវិស័យជលផលកម្ពុជា
ប្រកបដោយចីរភាព និងបរិយាមន្តៈ ផ្នែកនេសាទ
(CAPFISH-Capture)

របាយការណ៍ស្ថិតិស្តីពី

ការវាយតម្លៃផលនេសាទទឹកសាបក្នុងប្រទេសកម្ពុជា
ខែកញ្ញា ឆ្នាំ២០២៣

ចងក្រងដោយ៖ វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ផលជលទឹកសាប


ឧបត្ថម្ភគាំទ្រដោយ សភាពអឺរ៉ុប
ACA/២០១៨/០៤១-៤៦៦ និង ACA/២០១៩/០៤១-៥៩៤

១. សេចក្តីផ្តើម

វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប (IFReDI) ក្រោមជំនួយបច្ចេកទេសកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាពនិងបរិយាប័ននៃអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO CAPFISH) ក្រោមការគាំទ្រថវិការបស់សហភាពអឺរ៉ុប (EU) កំពុងអនុវត្តការវាយតម្លៃផលចាប់តាមបែបវិទ្យាសាស្ត្រ ដោយប្រើប្រាស់វិធីសាស្ត្រនៃការសម្ភាសន៍តាមបែបលើកឡើងវិញអំពីផលនេសាទទឹកសាបប្រចាំខែក្នុងប្រទេសកម្ពុជា។ គោលបំណងនៃការវាយតម្លៃនេះ គឺដើម្បីទទួលបានព័ត៌មានកាន់តែប្រសើរអំពីផលនេសាទនិងសមត្ថភាពនេសាទដោយគ្រួសារអ្នកនេសាទខ្នាតតូចក្នុងប្រទេសកម្ពុជា និងបង្កើតវិធីសាស្ត្រតាមដានផលនេសាទមួយ ដើម្បីនិរន្តរភាពនៃការអនុវត្តការវាយតម្លៃផលនេសាទទឹកសាបដល់ខណ្ឌរដ្ឋបាលជលផលថ្នាក់ខេត្តនាថ្ងៃអនាគត ក្រោមការគាំទ្របច្ចេកទេសដោយ IFReDI។ របាយការណ៍ស្ថិតិនេះជាការវិភាគបឋម ដោយផ្អែកលើទិន្នន័យប្រមូលបាន និងផ្ដោតលើសូចនាករចម្បងៗ ដែលមានកំណត់ក្នុងការសម្ភាសន៍វាយតម្លៃផលនេសាទ។ ការវិភាគទូលំទូលាយជាងនេះនឹងមានបញ្ចូលនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ។

២. វិធីសាស្ត្រនៃការប្រមូលនិងវិភាគទិន្នន័យ

ការពិពណ៌នាអំពីវិធីសាស្ត្រវាយតម្លៃផលនេសាទទឹកសាបអាចរកបានតាមរយៈ រដ្ឋបាលជលផល (FIA) ឆ្នាំ២០២១៖ ឯកសារណែនាំការវាយតម្លៃផលនេសាទទឹកសាបតាមបែបវិទ្យាសាស្ត្រក្នុងប្រទេសកម្ពុជា ប្រើការសម្ភាសន៍បែបលើកឡើងវិញ ចងក្រងដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល រាជធានីភ្នំពេញ ប្រទេសកម្ពុជា ៤៧ទំព័រ។



ការប៉ាន់ប្រមាណផលនេសាទសរុបនៅក្នុងរបាយការណ៍នេះ ធ្វើការគណនាដោយប្រើសមាមាត្រគ្រួសារនេសាទ តាមរយៈការជ្រើសរើសគ្រួសារនេសាទដោយចៃដន្យនៅក្នុងការសម្ភាសន៍ជ្រើសរើសគ្រួសារនេសាទ។ លទ្ធផលបានពីការគណនានេះតំណាងអោយសមាមាត្រគ្រួសារនេសាទតាមតំបន់នេសាទនីមួយៗ។ ការប៉ាន់ប្រមាណចំនួនគ្រួសារអ្នកនេសាទសរុបតាមតំបន់នេសាទនីមួយៗ គឺយកចំនួនសមាមាត្រតំណាងគ្រួសារតាមតំបន់នេសាទធ្វើប្រមាណវិធីនឹងចំនួនគ្រួសារសរុបនៅទីជនបទក្នុងតំបន់នេសាទនោះ ដែលផ្អែកលើទិន្នន័យជំរឿនប្រជាជននៃវិទ្យាស្ថានជាតិស្ថិតិ (NIS 2019)។ មេគុណនៃការនេសាទសកម្មត្រូវបានប៉ាន់ប្រមាណចេញពីសមាមាត្រនៃគ្រួសារ ដែលរាយការណ៍ថាមានធ្វើនេសាទនៅក្នុងការសម្ភាសន៍តាមដានផលចាប់តាមគ្រួសារ។

ការប៉ាន់ប្រមាណសមត្ថភាពចាប់ក្នុងមួយខ្នាតឯកតា (CPUE) គឺជាតម្លៃមធ្យម (mean) នៃផលនេសាទតាមគ្រួសារអ្នកនេសាទប្រចាំថ្ងៃនិងប្រចាំខែ ដែលត្រូវគេប្រើសម្រាប់ការគណនាផលនេសាទសរុប រួមជាមួយនឹងការបង្ហាញស្តង់ដារលំអៀងប្រៀបធៀប (±%)។ តម្លៃ ±% ត្រូវបានប្រើដើម្បីចង្អុលបង្ហាញអំពីភាពត្រឹមត្រូវបែបស្ថិតិនៃការប៉ាន់ប្រមាណ។ ប្រសិនបើតម្លៃ ±% ខ្ពស់ជាង ៣០% គឺបង្ហាញពីកម្រិតមិនត្រឹមត្រូវតាមបែបស្ថិតិ។ ខ្ពស់ខ្លាំង លទ្ធផលនេះអាចបណ្តាល

¹សម្រាប់របាយការណ៍ស្ថិតិជាតិ គោលការណ៍ Rule of Thumb កំណត់ថាប្រសិនបើតម្លៃ ±% ខ្ពស់ជាង ៣០% គេមិនគួររាយការណ៍ចំនួនមធ្យមនោះទេ ហើយគេរាយការណ៍តែតម្លៃណា ដែលមានតម្លៃ ±% ទាបជាង ២៥% ដែលជាតម្លៃមានសុពលភាពបែបស្ថិតិ។ របាយការណ៍នេះដាក់បញ្ចូលតម្លៃប៉ាន់ប្រមាណទាំងអស់ ដោយមានរួមបញ្ចូលតម្លៃ ±% ដើម្បីចង្អុលបង្ហាញអំពីភាពត្រឹមត្រូវបែបស្ថិតិដល់តម្លៃប៉ាន់ប្រមាណ។

មកពីបម្រែបម្រួលទិន្នន័យខ្ពស់ រីក៏មកពីទំហំសំណាកទាប។ តម្លៃ ៩% ខ្ពស់បែបនេះមិនអាចប្រើតំណាងអោយតម្លៃពិត នៃផលនេសាទមធ្យមបានឡើយ ហើយតម្លៃ ៩% មានចង្អុលបង្ហាញយ៉ាងច្បាស់នៅក្នុងតារាងក្នុងរបាយការណ៍នេះ។

ក្នុងតារាងបង្ហាញពីសមាមាត្រផលនេសាទតាមជម្រកនិងឧបករណ៍នេសាទ ចំពោះផលនេសាទមធ្យមប្រចាំថ្ងៃតាមជម្រក ឬតាមឧបករណ៍នេសាទ (CPUE) គឺមិនមានបញ្ចូលនៅក្នុងរបាយការណ៍នេះទេ។ ទិន្នន័យដែលបានបង្ហាញនេះមាន ការបម្រែបម្រួលខ្ពស់ខ្លាំងក្នុងការធ្វើការប៉ាន់ប្រមាណផលចាប់ប្រចាំខែអោយបានត្រឹមត្រូវតាមបែបស្ថិតិ ហើយមិនអាច រំពឹងថាទទួលបានគណនាតំណាងអោយតម្លៃ CPUE ពិតប្រាកដបានឡើយដោយសារចំនួននៃការអង្កេតមានចំនួនទាប។ ប្រភេទនៃការគណនានេះនឹងមានដាក់បញ្ចូលនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ប្រសិនបើមានចំនួនសង្កេតលើឧបករណ៍/ទី ជម្រកសមស្រប ដែលផ្តល់ភាពត្រឹមត្រូវបែបស្ថិតិខ្ពស់គ្រប់គ្រាន់។

៣. លទ្ធផល

តារាងទី១. ចំនួនគ្រួសារអ្នកនេសាទជ្រើសរើសដោយចៃដន្យគ្របដណ្តប់ដោយការសម្ភាសន៍ និងសមាមាត្រនៃក្រុម គ្រួសារគោលដៅតាមតំបន់នេសាទសម្រាប់ខែកញ្ញា ឆ្នាំ២០២៣

តំបន់នេសាទ	ភូមិ	ក្រុមគ្រួសារ		
		ចំនួន	ទិសដៅ	សមាមាត្រ
ឆ្នេរ	3	45	45	100.0%
ទំនាបលិចទឹក	14	211	210	100.5%
ខ្ពង់រាប	13	197	195	101.0%
ទន្លេសាប	20	300	300	100.0%
ភ្នំ	6	90	90	100.0%
សរុបរួម	56	843	840	100.4%

តារាងទី២. ផលនេសាទមធ្យមប្រចាំថ្ងៃ (CPUE) តាមគ្រួសារអ្នកនេសាទ រួមនឹងគម្លាតស្តង់ដារ (SD) ស្តង់ដារ លំអៀងប្រៀបធៀប (៩%)

តំបន់នេសាទ	គ្រួសារនេសាទ សកម្ម	ផលនេសាទប្រចាំថ្ងៃ តាមគ្រួសារ (គ.ក្រ)	SD	៩%
ឆ្នេរ	24	2.24	1.26	11.4%
ទំនាបលិចទឹក	120	3.70	4.32	10.7%
ខ្ពង់រាប	160	2.68	2.91	8.6%
ទន្លេសាប	215	4.95	7.30	10.0%
ភ្នំ	58	4.38	5.67	17.0%
សរុបរួម	577	3.89	5.50	5.9%

ផលនេសាទមធ្យមប្រចាំថ្ងៃត្រូវបានគណនាដោយផ្អែកលើផលនេសាទនិងថ្ងៃធ្វើនេសាទដែលបានរាយការណ៍ក្នុងរយៈពេល៥ថ្ងៃ ដោយមាន SD ជាគម្លាតស្តង់ដារ; ៩% ជាស្តង់ដារលំអៀងប្រៀបធៀប។

តារាងទី៣. ផលនេសាទមធ្យមប្រចាំខែ តាមគ្រួសារអ្នកនេសាទ និងសមាមាត្រនៃគ្រួសារនេសាទសកម្ម គម្លាតស្តង់ដារ(SD) ស្តង់ដារលំអៀងប្រៀបធៀប(ε%) និងផលនេសាទសរុបប៉ាន់ប្រមាណតាមតំបន់នេសាទ

តំបន់នេសាទ	% គ្រួសារ នេសាទសកម្ម	ផលចាប់ប្រចាំខែ តាមគ្រួសារនេសាទ (គ.ក្រ)	SD	ε%	ផលចាប់សរុប (តោន)	ការរួមចំណែក (%)
ឆ្នេរ	53%	28.63	4.34	18.6%	944	2.1%
ទំនាបលិចទឹក	58%	40.16	9.31	11.4%	14,333	32.4%
ខ្ពង់រាប	87%	47.12	10.05	11.2%	3,987	9.0%
ទន្លេសាប	72%	89.35	26.23	12.0%	24,379	55.1%
ភ្នំ	64%	95.54	28.57	23.6%	8,089	18.3%
ផលនេសាទប៉ាន់ប្រមាណសរុប (តោន)					51,732	

SD ជាគម្លាតស្តង់ដារ (ε%) ជាស្តង់ដារលំអៀងប្រៀបធៀប

តារាងទី៤. សមាមាត្រនៃថ្ងៃធ្វើនេសាទដោយមនុស្សពេញវ័យ កុមារ និងតាមភេទ


តំបន់នេសាទ	មនុស្សពេញវ័យ-ស្រី	មនុស្សពេញវ័យ-បុរស	ក្មេង-ស្រី	ក្មេង-បុរស
ឆ្នេរ	9.6%	42.3%	0.0%	0.0%
ទំនាបលិចទឹក	10.8%	84.8%	0.0%	4.4%
ខ្ពង់រាប	4.3%	75.6%	0.0%	0.5%
ទន្លេសាប	11.1%	78.1%	0.0%	2.1%
ភ្នំ	14.5%	93.3%	3.0%	0.0%
សរុបរួម	9.6%	79.0%	0.3%	1.8%

ការចូលរួមអតិបរមាតាមក្រុមភេទនិងអាយុគឺ ១០០% នៅតាមតំបន់នេសាទនីមួយៗ ក្នុងករណីពួកគេធ្វើនេសាទគ្រប់ថ្ងៃនេសាទ ដែលបានរាយការណ៍ ការសរុបតាមតំបន់នេសាទនីមួយៗ អាចលើសពី ១០០%។

តារាងទី៥. ផលនេសាទ (គ.ក្រ) និងសមាមាត្រផលនេសាទ តាមប្រភេទទូកនេសាទសំខាន់ៗ និងតាមតំបន់នេសាទ

តំបន់នេសាទ	ផលនេសាទ (គ.ក្រ)	មិនប្រើទូក	ទូកមានម៉ាស៊ីន	ទូកគ្មានម៉ាស៊ីន
ឆ្នេរ	90.9	85.6%	14.4%	0.0%
ទំនាបលិចទឹក	634.4	41.6%	43.1%	15.2%
ខ្ពង់រាប	867.7	29.2%	62.1%	8.7%
ទន្លេសាប	2,646.0	19.9%	72.2%	7.8%
ភ្នំ	734.2	58.6%	40.8%	0.5%
សរុបរួម	4,973.2	31.2%	61.1%	7.7%

បរិមាណសមាមាត្រទាំងនេះ គឺផ្អែកលើទម្ងន់ផលនេសាទមធ្យមតាមប្រភេទទូកសំខាន់ៗ តាមតំបន់នេសាទ ដោយមិនផ្អែកលើផលចាប់សរុប^២



ក្រាហ្វិកទី១. ការរួមចំណែកនៃប្រភេទទូកនេសាទសំខាន់ៗទៅនឹងផលនេសាទសរុប


តារាងទី៦. សមាមាត្រនិងផលនេសាទតាមទីជម្រក សម្រាប់ផលនេសាទបានពីទីជម្រកតែ១ តាមតំបន់នេសាទ

ទីជម្រកនេសាទ	ឆ្នេរ	ទំនាបលិចទឹក	ខ្ពង់រាប	ទន្លេសាប	ភ្នំ	សរុបរួម
ទំនាបលិចទឹក: ព្រៃលិចទឹក	0.0%	2.1%	0.2%	39.1%	0.4%	19.99%
ទំនាបលិចទឹក: វាលស្រែ (ទឹកភ្លៀង)	35.3%	12.5%	6.6%	19.3%	28.1%	17.5%
ដងទន្លេមេគង្គ	0.0%	4.3%	69.0%	0.0%	0.0%	13.6%
ទំនាបលិចទឹក: បឹងនិងត្រពាំង	25.3%	29.0%	1.5%	6.6%	25.2%	12.0%
ផ្លូវទឹកនានា(ស្ទឹង)ហូរចូលបឹងទន្លេសាប	0.0%	13.6%	0.0%	12.4%	0.0%	8.2%
ដៃទន្លេសំខាន់ៗ	0.0%	1.1%	7.1%	0.0%	42.4%	7.7%
ស្ទឹង	6.6%	2.7%	0.0%	9.3%	3.9%	5.7%
ទំនាបលិចទឹក: វាលស្រែ(ទឹកជំនន់)	0.0%	13.7%	0.4%	5.2%	0.0%	4.7%
អូរ	6.0%	5.2%	13.9%	2.1%	0.0%	4.5%
ប្រឡាយធារាសាស្ត្រ	23.5%	10.4%	0.4%	2.6%	0.0%	3.3%
មិនមានបញ្ជាក់ទីជម្រក	0.0%	3.9%	0.0%	1.6%	0.0%	1.4%
អាងស្តុកទឹក	0.0%	1.4%	0.9%	1.6%	0.0%	1.2%

^២ នេះជាវិធីស្តង់ដារក្នុងការគណនា ប៉ុន្តែវិធីគណនានេះមិនអនុវត្តសម្រាប់ផលនេសាទតាមទីជម្រកនិងឧបករណ៍ទេ ដោយសារមានភាពស្មុគស្មាញ ដោយថ្ងៃនេសាទ ដែលរាយការណ៍ ផលនេសាទបានចាប់ពីទីជម្រកច្រើនជាង១ ឬចាប់ដោយឧបករណ៍ច្រើនជាង១។

ទីជម្រកនេសាទ	ធ្នូ	ទំនាបលិចទឹក	ខ្ពង់រាប	ទន្លេសាប	ភ្នំ	សរុបរួម
វាលកក់តាមរដូវកាល	3.4%	0.0%	0.0%	0.2%	0.0%	0.2%
សរុបរួម (គ.ក្រ)	114.5	997.3	1,028.8	3,201.8	923.5	6,266.0

ផលនេសាទខាងលើរាប់បញ្ចូលតែថ្ងៃនេសាទណាដែលបានធ្វើនេសាទមួយទីជម្រកប៉ុណ្ណោះ។




ក្រាហ្វិកទី២. ការរួមចំណែកនៃទីជម្រកទៅនឹងផលនេសាទសរុប និងសមាមាត្រនៃផលនេសាទពីតំបន់ទំនាបលិចទឹក

តារាងទី៧. សមាមាត្រ និងផលនេសាទរាយការណ៍តាមឧបករណ៍នេសាទ សម្រាប់ថ្ងៃនេសាទប្រើ ១ឧបករណ៍នេសាទតាមតំបន់នេសាទ

ឧបករណ៍នេសាទ	តំបន់ធ្នូ	តំបន់ទំនាបលិចទឹក	តំបន់ខ្ពង់រាប	តំបន់ទន្លេសាប	តំបន់ភ្នំ	សរុបរួម
មងកាំង	3.0%	46.9%	72.1%	43.2%	3.9%	43.7%
លប (តូច)	13.1%	7.3%	4.0%	31.4%	25.8%	22.5%
មិនមានបញ្ជាក់ឧបករណ៍	0.0%	3.3%	8.3%	7.5%	55.0%	11.9%
ចាប់ដោយដៃ	37.8%	7.5%	0.0%	6.0%	2.5%	5.4%
មងបណ្តែត	4.6%	12.4%	5.7%	2.3%	0.0%	4.2%
សំណាញ់	0.0%	5.3%	1.2%	2.4%	6.7%	3.1%
លប (ធំ)	1.3%	1.1%	0.0%	3.1%	0.5%	2.0%
សន្ទូចបង្ក្រា/បង្ក្រា/វាត់	9.6%	1.1%	4.1%	0.9%	4.7%	2.0%
សន្ទូចរាយ	3.6%	0.5%	0.6%	2.4%	0.0%	1.6%
សន្ទូច	0.0%	2.5%	3.9%	0.6%	0.4%	1.4%
ស្នូ/សម/ច្បុក	14.8%	4.8%	0.0%	0.0%	0.0%	0.9%
ស៊ែយ៉ិន	0.0%	6.0%	0.0%	0.0%	0.0%	0.9%
អ្នន	0.0%	1.4%	0.0%	0.1%	0.0%	0.26%
ឈើប	10.3%	0.0%	0.0%	0.0%	0.0%	0.2%

ឧបករណ៍នេសាទ	តំបន់ឆ្នេរ	តំបន់ទំនាបលិចទឹក	តំបន់ខ្ពង់រាប	តំបន់ទន្លេសាប	តំបន់ភ្នំ	សរុបរួម
ស្មា និងកាំភ្លើង	1.9%	0.0%	0.0%	0.0%	0.5%	0.1%
ចាន់	0.0%	0.0%	0.1%	0.0%	0.0%	0.02%
ឈ្មាង	0.0%	0.0%	0.0%	0.0%	0.0%	0.02%
សរុបរួម (គ.ក្រ)	114.5	997.3	1,028.8	3,201.8	923.5	6,266.0


ផលនេសាទខាងលើរាប់បញ្ចូលតែថ្ងៃនេសាទណា ដែលប្រើ ១ឧបករណ៍នេសាទ លទ្ធផលនេះធ្វើអោយផលនេសាទសរុបក្នុងតារាងខាងលើខុសគ្នាពី ផលនេសាទរាយការណ៍តាមទីជម្រក។



ក្រាហ្វិកទី៣. ការរួមចំណែកនៃឧបករណ៍នេសាទទៅនឹងផលនេសាទសរុប

តារាងទី៨. ទម្ងន់ និងសមាមាត្រការប្រើប្រាស់ផលនេសាទតាមតំបន់នេសាទ

តំបន់នេសាទ	លក់ គ.ក្រ	%លក់	បរិភោគ គ.ក្រ	% បរិភោគ	ការប្រើប្រាស់ផ្សេងទៀត គ.ក្រ	% ការប្រើប្រាស់ផ្សេងទៀត
ឆ្នេរ	41.0	1.1%	44.5	2.8%	29.0	2.8%
ទំនាបលិចទឹក	438.8	12.1%	245.3	15.3%	202.1	19.4%
ខ្ពង់រាប	307.6	8.5%	505.4	31.6%	326.9	31.4%
ទន្លេសាប	2,498.2	68.9%	615.6	38.5%	88.0	8.5%
ភ្នំ	340.4	9.4%	188.5	11.8%	394.7	37.9%
សរុបរួម	3,626.0	57.9%	1,599.3	25.5%	1,040.7	16.6%



ក្រាហ្វិកទី៤. ការរួមចំណែករវាងត្រីនិងវាសត្វផ្សេងទៀតទៅនឹងផលនេសាទ

តារាងទី៩. ផលនេសាទនៃប្រភេទដែលនេសាទបានច្រើនជាងគេទាំង ១៥ តាមទម្ងន់ តាមគ្រួសារ ជាមួយនឹងទម្ងន់ និងសមាមាត្រនៃផលនេសាទ តាមប្រភេទនិងក្រុមប្រភេទ

ល.រ	ឈ្មោះវិទ្យាសាស្ត្រ	ឈ្មោះជាភាសាខ្មែរ	ផល នេសាទ (គ.ក្រ)	ការរួមចំណែកនៃផល នេសាទ	
				%ផល នេសាទ	%បូកយោង
1	Mixed small or juvenile fish	ត្រីល្អិតចម្រុះ	1,399.9	22.3%	22.3%
2	<i>Somaniathelphusa sp.</i>	ក្ដាមស្រែ	560.1	8.9%	31.3%
3	<i>Puntioplites proctozysron</i>	ត្រីប្រកែង	541.5	8.6%	39.9%
4	<i>Henicorhynchus siamensis</i>	ត្រីរៀលតុប	372.5	5.9%	45.9%
5	<i>Channa striata</i>	ត្រីរស់/ឆ្កែ	320.3	5.1%	51.0%
6	Aquatic insects nei	វាសត្វល្អិត គ្មានក្នុង ក្រុមដ៏ទៃ	244.0	3.9%	54.9%
7	<i>Pomacea canaliculata</i>	ខ្យង	224.3	3.6%	58.4%
8	<i>Hypsibarbus malcolmi</i>	ត្រីផ្ទិនមូល	220.7	3.5%	62.0%
9	<i>Henicorhynchus lobatus</i>	ត្រីរៀលអង្គាម	189.2	3.0%	65.0%
10	<i>Anabas testudineus</i>	ត្រីក្រាញ់	173.8	2.8%	67.8%
11	<i>Hemibagrus spilopterus</i>	ត្រីឆ្លាំង	141.4	2.3%	70.0%
12	<i>Barbonymus gonionotus</i>	ត្រីផ្ទិនប្រាក់	139.8	2.2%	72.3%
13	Snails nei	ខ្យង/ខ្នៅ គ្មានក្នុងក្រុមដ៏ទៃ	114.9	1.8%	74.1%
14	<i>Mystus mysticetus</i>	ត្រីកញ្ចុះឆ្មុត	114.2	1.8%	75.9%
15	<i>Notopterus notopterus</i>	ត្រីស្លាត	100.3	1.6%	77.5%
16	Other	ផ្សេងទៀត	1409.3	22.5%	
ផលនេសាទសរុប (គ.ក្រ)			6,266.2		

តារាងទី១០. បរិមាណលក់នៃប្រភេទដែលនេសាទបានច្រើនជាងគេទាំង ១៥កំពូលគេទាំង ១៥ តាមតម្លៃ (១០០០ រៀល) ដោយសមាមាត្រនៃតម្លៃ និងថ្លៃជាមធ្យម តាមប្រភេទនិងក្រុមប្រភេទ

ល.រ	ឈ្មោះវិទ្យាសាស្ត្រ	ឈ្មោះជាភាសាខ្មែរ	តម្លៃ (១០០០រៀល)	%តម្លៃ	ថ្លៃ (រៀល/គ.ក្រ)
1	<i>Puntioplites proctozysron</i>	ត្រីប្រកែង	1,995.9	12.8%	7,125
2	Mixed small or juvenile fish	ត្រីល្អិតចម្រុះ	1,479.1	9.5%	1,800
3	<i>Channa striata</i>	ត្រីស័រ/ផ្នក់	1,408.8	9.0%	9,900
4	<i>Somanniathelphusa sp.</i>	ក្ដាមស្រែ	1,067.8	6.9%	3,150
5	<i>Hemibagrus spilopterus</i>	ត្រីឆ្លឹង	809.3	5.2%	11,900
6	<i>Barbonymus gonionotus</i>	ត្រីផ្កិនប្រាក់	776.4	5.0%	9,225
7	<i>Hypsibarbus malcolmi</i>	ត្រីផ្កិនមូល	730.5	4.7%	6,375
8	<i>Pomacea canaliculata</i>	ខ្យង	535.9	3.4%	3,325
9	<i>Henicorhynchus lobatus</i>	ត្រីរៀលអង្គាម	481.4	3.1%	4,500
10	<i>Notopterus notopterus</i>	ត្រីស្លាត	417.0	2.7%	7,575
11	Aquatic insects nei	វាស៊ីវត្ថុល្អិត គ្មានក្នុង ក្រុមដ៏ទៃ	402.2	2.6%	2,100
12	<i>Mystus mysticetus</i>	ត្រីកញ្ចុះឆ្នួត	380.1	2.4%	6,075
13	<i>Henicorhynchus siamensis</i>	ត្រីរៀលតុប	371.5	2.4%	6,375
14	Small mixed shrimps	កំពីសចម្រុះ	367.3	2.4%	9,725
15	<i>Tilapia sp.</i>	ត្រីទីឡាព្យា	363.7	2.3%	8,825
16	Other species	ប្រភេទដ៏ទៃទៀត	3,983.95	25.6%	
តម្លៃសរុប (១០០០រៀល)			15,570.8		

ថ្ងៃអង្គារ ២៤ ខែសីហា ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤

ហត្ថលេខា



បណ្ឌិត ហេង គង់

បានឃើញ

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា

ប្រធានរដ្ឋបាលជលផល និងជាប្រធានកម្មវិធី CAPFISH-Capture

ថ្ងៃពុធ ២៤ ខែសីហា ឆ្នាំរោង ឆស័ក ព.ស.២៥៦៨

រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៤



ជូ សុផា